

22. ឱ ព្រះបិតាអើយ យើងអធិស្ឋានសម្រាប់ការការពារ និងការព្យាបាលដល់ប្រទេសអេត្យូពី។ សូមអោយពួកគេរស់នៅដោយមានសន្តិភាព និងសាមគ្គី និងកុំអោយអ្នកក្រៅបំបែកជាតិសាសន៍របស់ពួកគេឡើយ។

23. ឱ ព្រះអម្ចាស់អើយ យើងខ្ញុំអធិស្ឋានសូមអោយព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងអ្នកទោសនៅប្រទេសហ្វាំងឡង់។ សូមប្រទានកម្លាំង និងអ្នកធ្វើការនៅក្នុងពន្ធនាគារព្រមទាំងសូមអោយសេចក្តីស្រលាញ់របស់ទ្រង់មានទៅដល់ដួងចិត្តរបស់ពួកគេផងដែរ។

24. ព្រះអង្គអើយ សូមកំសាន្តចិត្តដល់អ្នកជឿនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលត្រូវគេបៀតបៀន។ មានអ្នកខ្លះត្រូវបានឃ្នាតពីកូនប៉ុន្តែគ្មានអ្វីដែលអាចពង្រាត់ពួកគេអោយឆ្ងាយពីសេចក្តីស្រលាញ់របស់ទ្រង់នោះទេ។ (រ៉ូម ៨:៣៨-៣៩)

25. ព្រះអង្គអើយ យើងអរព្រះគុណសម្រាប់សេរីភាពនៅក្នុងតំបន់អ៊ីប៊ីប។ សូមអោយយើងខ្ញុំអរព្រះគុណទ្រង់ហើយក៏នឹកចាំបងប្អូនប្រុសស្រីយើងដែលត្រូវបានគេបៀតបៀនផងដែរ។ (រ៉ូម ១២:១៥)

26. ឱ ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសលីបេរីយ៉ា ដែលជាប់ពន្ធនាគារពីបទឧក្រិដ្ឋកម្មដែលពួកគេមិនបានប្រព្រឹត្ត។ សូមអោយពួកគាត់មានសេរីភាព។ (ទំនុកតម្កើង ១៤៦:៧)

27. ព្រះនៃសេចក្តីមេត្តាករុណា! យើងខ្ញុំសូមអធិស្ឋានស្រ្តីដែលជាប់ពន្ធនាគារនៅក្នុងប្រទេសឥណ្ឌា។ មានតែទ្រង់ទេ ដែលអាចព្យាបាល និងស្តារពួកគេឡើងវិញនៅពេលដែលពួកគេត្រូវអ្នកដទៃមើលងាយ។ (ទំនុកតម្កើង ៦៨:៦)

28. ឱ ព្រះបិតាដែលគង់នៅស្ថានសួគ៌! សូមប្រទានពរដល់ព័ន្ធកិច្ចដែលធ្វើជាមួយអ្នកទោសនៅក្នុងប្រទេសរ៉ូម៉ានី។ សូមអោយព្រះបន្ទូលរបស់ទ្រង់បានផ្សាយដល់អ្នកទោសនៅទីនោះ អោយត្រូវឡប់មកក្នុងទ្រង់ និងមានសេរីភាពផងដែរ។ (១ពេត្រុស៣:១៨-១៩)

29. ព្រះអម្ចាស់អើយ សូមប្រទាននូវការលើកទឹកចិត្ត និងកម្លាំងដល់ព័ន្ធកិច្ចដែលផ្សាយដំណឹងល្អពីព្រះយេស៊ូនៅពន្ធនាគារក្នុងប្រទេសជប៉ុន។ សូមអោយអ្នកទោសទាំងនោះមានជំនឿលើទ្រង់ និងទទួលបានសេរីភាពក្នុងអង្គព្រះគ្រីស្ទ។ (កាឡាទី ៥:១)

30. ឱ ព្រះបិតាអើយ សូមជួយអោយយើងខ្ញុំអត់ទោសដល់អស់អ្នកដែលបៀតបៀនអ្នកបំរើទ្រង់។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ (ម៉ាថាយ ៥:៤៤)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2021. 11.

ការអធិស្ឋានសម្រាប់អ្នកធ្វើទុក្ខបុកម្នេញនិងអ្នកទោស

នៅក្នុងខែនេះ យើងនឹងអធិស្ឋានសម្រាប់អ្នកដែលត្រូវគេបៀតបៀនដោយសារជំនឿ និងអ្នកជាប់ពន្ធនាគារ។ ការអធិស្ឋានសម្រាប់ពួកគេ គឺជាកិច្ចការមួយដែលព្រះជាម្ចាស់បានប្រគល់មកដល់យើង។ គ្មាននរណាម្នាក់ដែលព្រះមិនអាចផ្លាស់ប្តូរបានទេ។ ដូច្នេះ សូមអោយយើងអធិស្ឋានទាំងអស់គ្នា អោយពួកគេទទួលបានសេរីភាព និងសន្តិភាព ដែលលោកីយ៍នេះមិនអាចផ្តល់បាន។ »ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង» (ទំនុកតម្កើង ១៤៦:៧)

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. ព្រះបិតាដែលគង់នៅស្ថានសួគ៌
យើងសូមអធិស្ឋានអោយទ្រង់គង់នៅជាមួយអ្នកទោសក្នុងទីក្រុងហុងកុង។
ប្រទានពួកគេមានកម្លាំងស៊ូទ្រាំ
និងក្លាហានក្នុងការប្រឈមមុខជាមួយគ្រោះថ្នាក់។
ជួយអោយពួកគេមានជំនឿ និងមិនបោះបង់ជំនឿរបស់ពួកគេ។ (វិវរណៈ
១២:១១)

2. ព្រះអម្ចាស់អើយ សូមប្រទានកម្លាំងដល់ក្មេងៗដែលជឿ
នៅក្នុងប្រទេសស្វីស ដែលត្រូវគេចំអកមើលងាយនៅសាលារៀន។
សូមអោយគ្រូបង្ហាញចិត្តទឹកដាក់ដល់ពួកគេ ដើម្បីអោយសាលារៀន
ជាកន្លែងសុវត្ថិភាពសម្រាប់ពួកគេ។ (ម៉ាថាយ ៥:១០)

3. បិតាអើយ មានតំបន់ខ្លះនៅក្នុងប្រទេសឥណ្ឌូនេស៊ី
គឺគ្រិស្តបរិស័ទត្រូវបានគេបៀតបៀន និងមិន
អនុញ្ញាតិអោយជួបជុំនៅក្នុងព្រះវិហារ។ សូមអោយអំណាចព្រះចេស្ដាទ្រង់
នៅជាប់ជាមួយអ្នកជឿទាំងនោះ។ (កាឡូទី ៥:១)

4. ព្រះបិតាអើយ សូមជួយគ្រិស្តបរិស័ទនៅក្នុងប្រទេសដាណឺម៉ាក
នៅតែបន្តជាមួយព្រះបន្ទូលទ្រង់ បើទោះបីជាជំនឿនៅក្នុងព្រះគម្ពីរខុសគ្នា
ហើយដែលមានមនុស្សមួយចំនួនចោទថាជ្រុល។ (កិច្ចការ ២:៤២)

5. ព្រះអង្គអើយ
អរព្រះគុណទ្រង់សម្រាប់ក្រុមអ្នកជឿនៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយ ដែលនាំ
អ្នកទោសអានព្រះគម្ពីរ និងច្រៀងសរសើរតម្កើងព្រះ។
សូមទ្រង់បើកដួងចិត្តអ្នកទោសទាំងនោះ
ដូច្នោះពួកគេនឹងយល់ពីព្រះបន្ទូលទ្រង់ និងជឿទ្រង់ផងដែរ។ (លូកា ២៤:៤៥)

6. ព្រះអម្ចាស់អើយ អធិស្ឋានសម្រាប់អ្នកជឿនៅនេប៉ាល់
ដែលត្រូវក្រុមគ្រួសារបៀតបៀន។ សូមទ្រង់ការពារក្រុមជំនុំ
និងសមាជិកក្នុងព្រះវិហារដែលត្រូវបានគេបន្ទោសថាជាអ្នកនាំជំងឺកូរ៉ា។
(ម៉ាថាយ ១០:២២)

7. ព្រះអម្ចាស់អើយ
យើងអធិស្ឋានសម្រាប់ជនភៀសខ្លួននៅក្នុងប្រទេសអាណ្លីម៉ង់ ដែលមានការ
រស់នៅយ៉ាងពិបាក។
សូមអោយពួកគេត្រូវបានទទួលស្គាល់ជាប្រជាជននៅក្នុងប្រទេសនោះ និង
សូមអោយគ្រិស្តបរិស័ទជួយដល់ពួកគេផងដែរ។ (លេវីនីយ៍ ១៩:៣៤)

8. ព្រះអង្គអើយ មានមនុស្សជាច្រើនកំពុងស្រែកឃ្លាន
និងមនុស្សដែលមានតម្រូវការនៅក្នុងប្រទេសវៀតណាម នៅពេលនេះ។

សូមប៉ះពាល់ចិត្តមនុស្សក្នុងការជួយដល់អ្នកទាំងនោះ។ (ម៉ាថាយ ២៥:៣៥)

9. ប្រទេសព័រទុយហ្គាល់មានភាគរយខ្ពស់បំផុតនៃស្ត្រីដែលជាប់ពន្ធនាគារនៅអឺរ៉ុប។ ព្រះអង្គអើយសូមអោយស្ត្រីទាំងនោះស្គាល់ព្រះគ្រិស្ត
តាមរយៈព័ន្ធកិច្ចអ្នកទោស និងអាចចូលរួមស្តាប់កម្មវិធី
ស្ត្រីក្នុងក្តីសង្ឃឹមផងដែរ។ (២កូរិនថូស ៣:១៧)

10. ព្រះអម្ចាស់អើយ សូមការពារដល់ស្ត្រី
និងក្មេងស្រីនៅក្នុងប្រទេសលីបេរីយ៉ា។ នៅទីនោះ ប្រសិនបើ
ប្តីរបស់ស្ត្រីម្នាក់ស្លាប់
នោះគេបង្ខំគាត់អោយរៀបការជាមួយបងប្អូនប្រុសរបស់ខាងប្តី ឬពួកគេនឹង
ត្រូវបញ្ចូលចេញអោយឆ្ងាយពីគ្រួសារដោយគ្មានបានអ្វីទាំងអស់។
(យ៉ាកុប ១:២៧)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

11. បិតាអើយ
សូមទ្រង់ប្រទានកម្លាំងដល់អ្នកផ្សាយដំណឹងល្អនៅក្នុងប្រទេសស៊ែរីដែល
ត្រូវបានព្រះវិហារពីដើមចំអកមើលងាយ។ សូមទ្រង់ក្រសោប
និងលើកទឹកចិត្តដល់ពួកគេ និងនាំសាមគ្គីភាពដល់ព្រះវិហារទាំងអស់។
(អេសាយ ៤១:១០)

12. បិតាអើយ
សូមអោយអ្នកទោសនៅក្នុងប្រទេសហ្វីលីពីនទទួលបានសេចក្តីស្រឡាញ់
ដ៏អស្ចារ្យរបស់ទ្រង់ តាមរយៈអ្នកបម្រើទ្រង់នៅក្នុងពន្ធនាគារ
និងអោយពួកគេស្គាល់ទ្រង់ជាអង្គសង្គ្រោះរបស់ពួកគេ។
យើងក៏អធិស្ឋានសម្រាប់សុវត្ថិភាព និងការការពារដល់អ្នកទោសពីជំងឺ
ព្រោះយើងដឹងថានៅក្នុងពន្ធនាគារមានមនុស្សច្រើនណាស់។ (រ៉ូម ៨:១)

13. ឪ បិតាអើយ
យើងអធិស្ឋានអោយអាឌីវ៉ាសាសដែលជាជនជាតិដើមក្នុងប្រទេសឥណ្ឌា។
ពួកគេត្រូវបានគេគាបសង្កត់ និងចោទប្រកាន់ដោយមិនមែនជាការពិត
ប្រសិនបើពួកគេជាគ្រិស្តបរិស័ទ។ (ទំនុកតម្កើង ៨២:៣)

14. ព្រះអង្គអើយ
សូមទ្រង់បើកផ្លូវដល់គ្រិស្តបរិស័ទក្នុងការបំរើព័ន្ធកិច្ចសម្រាប់អ្នកទោសនៅ
ក្នុងប្រទេសបារាំង។
សូមអោយអ្នកទោសរួចពីអំពើបាបតាមរយៈព្រះបន្ទូលរបស់ទ្រង់។
(អេសាយ ៦១:១)

15. ព្រះអម្ចាស់អើយ
វាពិតជាពិបាកធ្វើជាគ្រិស្តបរិស័ទនៅក្នុងប្រទេសកូរ៉េខាងជើង។
មានអ្នកជឿជា
ច្រើនដែលត្រូវបានគ្រួសារចោះបង់ចោល។សូមទ្រង់ជួយអោយពួកគាត់រកបាន
នូវអ្នកជឿដែលអាចជាគ្រួសារថ្មីសម្រាប់ពួកគាត់។ (ម៉ាកុស ១៣:១៣)

16. ឪ ព្រះបិតាអើយ
យើងអធិស្ឋានសម្រាប់អ្នកទោសនៅក្នុងប្រទេសប៊ូណាវ៉ែរអោយដឹងថា
ទ្រង់ស្រឡាញ់ពួកគេ និងអោយពួកគេទទួលបានព្រះគ្រិស្តជាអង្គសង្គ្រោះ។
(អេភេសូ ២:៤-៥)

17. ឪ ព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្ដា
សូមប្រទានកម្លាំងដល់ប្រជាជននៅក្នុងប្រទេសរ៉ូម៉ានី
ដើម្បីអោយពួកគាត់រឹងមាំ និងផ្សាយព័ន្ធនៃប្រទេសរបស់ពួកគាត់
បើទោះបីជាមិត្តភក្តិពួកគាត់បដិសេធក៏ដោយ។ (១ពេត្រុស ៣:១៥)

18. ឪ ព្រះអម្ចាស់អើយ សូមថ្វាយសិរីល្អដល់ទ្រង់
ដែលគ្រិស្តបរិស័ទនៅប្រទេសកូរ៉េបាននាំដំណឹង
ល្អពីព្រះគ្រិស្តទៅដល់អ្នកទោស។ បើទោះបីជាពួកគាត់ជាអ្នកទោស
ហើយបែកចេញពីគ្រួសារ ប៉ុន្តែសូមអោយពួកគាត់ដឹងថា ៦៩:៣៣)

19. ព្រះបិតាអើយ សូមអោយគ្រិស្តបរិស័ទតិចតួចដែលនៅក្នុងប្រទេសជប៉ុន
មិនមានអារម្មណ៍ឯក ប៉ុន្តែសូមអោយពួកគាត់ជាទីបន្ទាល់សម្រាប់ព្រះគ្រិស្ត
ដោយមិនបាក់ទឹកចិត្ត។ (២កូរិនថូស ៤:៨-៩)

20. ឪ ព្រះបិតាដែលគង់នៅស្ថានសួគ៌
យើងខ្ញុំអធិស្ឋានសម្រាប់ព័ន្ធកិច្ចក្នុងពន្ធនាគារនៃប្រទេសអេស្បាញ។
សូមអោយបុរស និងស្ត្រី ទទួលបានការសង្គ្រោះពីព្រះយេស៊ូវគ្រិស្ត។
(យ៉ូហាន ១៤:៦)

21. ឪ ព្រះនៃសេចក្តីស្រឡាញ់
សូមប្រទាននូវអំណោយយ៉ាងរិសេសនៃការសង្គ្រោះដល់អ្នកទោស
ដែលបានចូលរួមនៅក្នុងព័ន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹមនៃអង្គការTWR
នៅឯពន្ធនាគារនៃប្រទេសប៉ារ៉ាហ្គាយ។ (កិច្ចការ ៤:១២)